



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គម្រោងចិញ្ចឹមមាន់ស្រែយកសាច់
ជាលក្ខណៈគ្រួសារ



សេចក្តីសង្ខេបនៃគម្រោង



-ចំនួនមាន់ចិញ្ចឹមក្នុង១ វដ្ត ក្នុង១ទ្រុង	÷ ១៣០ ក្បាល
-រយៈពេលចិញ្ចឹម	÷ ៧៣ ថ្ងៃ
-ស្ថានភាពចាប់លក់	÷ ចាប់លក់ប្រចាំខែ ក្នុង១ខែចាប់លក់១ទ្រុង
-កាលវិភាគនៃការចិញ្ចឹម	÷ ចិញ្ចឹម ៣ទ្រុង (១ទ្រុងរៀងគ្នា ខែទី១ចាប់ផ្តើមទ្រុងទី១ ខែទី២ ទ្រុងទី២ និងខែទី៣ទ្រុងទី៣) ទ្រុងនីមួយៗចិញ្ចឹម៤សារក្នុង១ឆ្នាំ
-គម្រោងចំណាយក្នុង ១ទ្រុង	÷ 2,770,000 រៀល
-គម្រោងចំណាយសម្រាប់ ៣ទ្រុង	÷ 8,310,000 រៀល ក្នុងនោះ÷
-ប្រាក់ចំណេញប្រចាំខែ	÷ 1,022,800 រៀល
-ប្រាក់ចំណេញប្រចាំឆ្នាំ/ ទ្រុង	÷ 4,091,200 រៀល
-ប្រាក់ចំណេញប្រចាំឆ្នាំសម្រាប់៣ទ្រុង	÷ 12,273,600 រៀល

១-សេចក្តីផ្តើម ÷

ប្រជាជនកម្ពុជាជាច្រើនចូលចិត្តបរិភោគសាច់មាន់ស្រុក (មាន់ស្រែ) ព្រោះមានរសជាតិឆ្ងាញ់ជាងសាច់មាន់ពូជនាំចូលដែលដាក់លក់តាមហាងធំៗ។ បច្ចុប្បន្ន មាន់ស្រុកមានតម្រូវការច្រើននៅក្នុងទីផ្សារ និងមានតម្លៃល្អ ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។

២-គោលបំណង ÷

- បំពេញតម្រូវការរបស់អតិថិជន
- បង្កើតមុខរបរបន្ថែម បង្កើនប្រាក់ចំណូលក្នុងគ្រួសារ
- ចូលរួមបង្កើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ
- រួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក
- ផ្តល់ភាពតម្រូវ និងបំផុសដល់គ្រួសារកសិករដទៃទៀតបង្កើនការចិញ្ចឹមមាន់ស្រុកឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

៣-បេសកកម្ម ÷

- ចូលរួមផ្គត់ផ្គង់សាច់មាន់ស្រុកប្រកបដោយគុណភាពនៅលើទីផ្សារ
- ពង្រីកការចិញ្ចឹមឱ្យបានច្រើនវដ្ត ដែលអាចលក់ និងទទួលបានប្រាក់ចំណូលជារៀងរាល់ខែ

៤-ទីផ្សារ ÷ លក់មាន់រស់ក្នុងភូមិ និងលក់ឱ្យឈ្មួញមកទិញដល់ផ្ទះ។

៥-គម្រោងនៃការចិញ្ចឹមដើម្បីអាចចាប់លក់ប្រចាំខែ ÷

- ចំនួនមាន់ចិញ្ចឹមក្នុង ១ វដ្ត/ទ្រុង ÷ ១៣០ ក្បាល
- រយៈពេលចិញ្ចឹម ÷ ៧៣ ថ្ងៃ បានទម្ងន់ជាមធ្យម ១.៤ គីឡូក្រាម ក្នុង១ក្បាល
- កាលវិភាគនៃការចិញ្ចឹម ÷ ដើម្បីអាចចាប់លក់ជារៀងរាល់ខែគឺត្រូវចិញ្ចឹមចំនួន ៣ ទ្រុង ធ្លាស់គ្នា ដែលទ្រុងនីមួយៗចិញ្ចឹម ៤ វដ្តឬសារ ក្នុង១ឆ្នាំ÷

ទ្រុង	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ	មករា	កុម្ភៈ
ទ្រុងទី១	ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់		
ទ្រុងទី២		ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់	
ទ្រុងទី៣			ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់	ចិញ្ចឹម	→	ចាប់

៦-គម្រោងចំណាយសម្រាប់ការចិញ្ចឹមមាន់ក្នុង១ឆ្នាំ ចំនួន ១៣០ក្បាល ÷

ល.រ	មុខចំណាយ	ឯកតា	ចំនួន	ថ្លៃ/ ឯកតា រៀល	សរុប រៀល
១	ឈ្នួលពលកម្មសាងសង់ទ្រុង	នាក់	4	60,000	240,000
២	សម្ភារៈធ្វើទ្រុង (ឈើ ឬស្បី ស្លឹក សំណាញ់) ទ្រុងសម្រាប់មាន់ដេកទំហំ ៤ម៉ែ x ៥ម៉ែ និងធ្វើឆ្នាំងពី១ទៅ១ កម្ពស់០.៧ម៉ែ ទីធ្លាសម្រាប់មាន់ស៊ីចំណីទំហំ៤ម៉ែ- ៩ម៉ែ ព័ទ្ធសំណាញ់កម្ពស់ ៣ម៉ែ	សរុបរួម	1	800,000	800,000
៣	ស្រូវទឹក- ស្រូវចំណី	ស្រូវ	4	10,000	40,000
៤	កូនមាន់អាយុ២១ថ្ងៃទិញពីកសិដ្ឋាន	ក្បាល	130	5,000	650,000
៥	ចំណីផ្សំស្រេចទិញពីផ្សារ (ប្រើរយៈពេលចិញ្ចឹម៧៣ថ្ងៃ) មាន់១ក្បាល= ២.០៨គ.ក x ១៣០ក្បាល= ២៧០គ.ក	គ.ក	270	2,300	621,000
៦	ចំណីផ្សំដោយខ្លួនឯង កន្ទក់ ចុងអង្ករ (ប្រើរយៈពេលចិញ្ចឹម៧៣ថ្ងៃ) មាន់១ក្បាល= ៣.៦៩គ.ក x ១៣០ក្បាល= ៤៧៩.៧០គ.ក	គ.ក	480	650	312,000
៧	ថ្នាំបង្កាច់មីអាសន្នរោគ	ក្បាល	130	140	18,200
៨	ថ្នាំសម្លាប់មេរោគ និងទម្លាក់ព្រូន	សរុបរួម	2	40,000	80,000
៩	កំបោរស	គ.ក	10	1,000	10,000
សរុប					2,771,200

៧-តម្រូវការទុន ÷

*ក្នុង ១ឆ្នាំ ត្រូវចំណាយថវិកាចំនួន 2,770,000 រៀល

*ដើមទុនត្រូវចំណាយសរុបសម្រាប់ការចិញ្ចឹមមាន់ ៣ ឆ្នាំ គឺ 8,310,000 រៀល

	ចំណាយ
ឆ្នាំទី១	2,770,000 រៀល
ឆ្នាំទី២	2,770,000 រៀល

ទ្រង់ទី៣	2,770,000 រៀល
សរុប	8,310,000 រៀល

៨-ស្ថានភាពប្រាក់ចំណេញក្នុង ១ ខែ ក្នុង ១ឆ្នាំ របៈពេល ៣ខែ (ក្នុង១ឆ្នាំចិញ្ចឹមបាន៤ឆ្នាំ) ÷
 ដោយគិតមាននៅសល់ពីស្ថាប័ន១២៤ក្បាល(អត្រាស្ថាប័ន ៣%ដោយសារកូនមានអាយុ២១ថ្ងៃ ទិញ
 ពីកសិដ្ឋានភ្នំសំរាប់ចាក់វ៉ាក់សាំងរួចជាស្រេច) និងមានទម្ងន់ជាមធ្យម ១.៤ គីឡូក្រាម ក្នុង១ក្បាល ។

ល.រ	បរិយាយចំណូល - ចំណាយ	ឯកតា	ចំនួន	ថ្លៃ/ឯកតា (រៀល)	សរុប	រយៈពេល ប្រើ ឬ វដ្តចិញ្ចឹម	សរុប/វដ្ត (រៀល)
ក.ចំណូលសរុប							2,804,000
១	ចំណូលពីការលក់មាន់រស់ក្នុងភូមិ	គ.ក	174	16,000	2,784,000		2,784,000
២	ចំណូលពីការលក់លាមកមាន់ធ្វើជី (១ការងារ= ៥០គ.ក)	ការងារ	2	10,000	20,000		20,000
ខ.ចំណាយសរុប (= ១១ + ១២)							1,781,200
១១. ចំណាយប្រែប្រួលសរុប							1,691,200
១	កូនមាន់អាយុ២១ថ្ងៃទិញពីកសិដ្ឋាន	ក្បាល	130	5,000	650,000	1	650,000
២	ចំណីផ្សំស្រេចដាក់បារទិញពីផ្សារ	គ.ក	270	2,300	621,000	1	621,000
៣	ចំណីផ្សំដោយខ្លួនឯង ចុងអង្ករ កន្ទក់	គ.ក	480	650	312,000	1	312,000
៤	ថ្នាំបង្ការជំងឺអាសន្នរោគសម្រាប់មាន់៦៥ ក្បាល	ក្បាល	130	140	18,200	1	18,200
៥	ថ្នាំសម្លាប់មេរោគ និងទម្លាក់ព្រូន	សរុប	2	40,000	80,000	1	80,000
៦	កំបោរស	គ.ក	10	1,000	10,000	1	10,000
១២. ចំណាយមិនប្រែប្រួលសរុប (ចំណាយលើការរំលស់ប្រចាំវដ្ត)							90,000
១	ឈ្នួលពលកម្មសាងសង់ទ្រុង	នាក់	4	60,000	240,000	12	20,000
២	សម្ភារៈ (ឈើ ឬស្សី ស្លឹក សំណាញ់)	សរុប	1	800,000	800,000	12	66,667
៣	ស្លកទឹក ស្លកចំណី	ស្លក	4	10,000	40,000	12	3,333
គ.ចំណេញក្នុង១ឆ្នាំ ឬ ១សារចិញ្ចឹម (= ក - ខ)							1,022,800
ថ្លៃដើមក្នុង ១ គីឡូក្រាមមាន់រស់ = ខ/ទម្ងន់មាន់សរុប							10,237
ចំណេញក្នុង ១ គីឡូក្រាមមាន់រស់ = ថ្លៃលក់ - ថ្លៃដើម							5,763

៩-ស្ថានភាពចំណូល-ចំណាយ និងចំណេញប្រចាំថ្ងៃ ឬប្រចាំត្រីមាសសម្រាប់ឆ្នាំ ១ ទ្រុង ៖

ឯកតា៖ រៀល

ល.រ	ចំណូល-ចំណាយ	វដ្តទី១ ឬ ត្រីមាសទី១	វដ្តទី២ ឬ ត្រីមាសទី២	វដ្តទី៣ ឬ ត្រីមាសទី៣	វដ្តទី៤ ត្រីមាសទី៤
ចំណូលសរុប		2,804,000	2,804,000	2,804,000	2,804,000
១	ចំណូលពីការលក់មាន់	2,784,000	2,784,000	2,784,000	2,784,000
២	ចំណូលពីការលក់លាមកមាន់	20,000	20,000	20,000	20,000
ចំណាយសរុប		1,781,200	1,781,200	1,781,200	1,781,200
១	ពូជកូនមាន់	650,000	650,000	650,000	650,000
២	ចំណីផ្សំស្រេច	621,000	621,000	621,000	621,000
៣	ចំណីផ្សំដោយខ្លួនឯង	312,000	312,000	312,000	312,000
៤	ថ្នាំបង្ការជំងឺអាសន្នរោគ	18,200	18,200	18,200	18,200
៥	ថ្នាំសម្លាប់មេរោគ និងទម្លាក់ព្រូន	80,000	80,000	80,000	80,000
៦	កំបោរស	10,000	10,000	10,000	10,000
៧	រំលស់លើឈ្នួលសាងសង់ទ្រុង	20,000	20,000	20,000	20,000
៨	រំលស់លើសម្ភារៈសាងសង់ទ្រុង	66,667	66,667	66,667	66,667
៩	រំលស់លើស្លាកចំណី	3,333	3,333	3,333	3,333
ចំណេញសុទ្ធ		1,022,800	1,022,800	1,022,800	1,022,800

* កំណត់សម្គាល់៖ ស្ថានភាពចំណូល-ចំណាយ និងចំណេញប្រចាំវដ្តគឺដូចគ្នាសម្រាប់ទ្រុងទី២ និងទ្រុងទី៣

១០-ស្ថានភាពចិញ្ចឹម ÷ ដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ ត្រូវចិញ្ចឹមចំនួន ៣ ទ្រុង ដែលក្នុងទ្រុងនីមួយៗ ចិញ្ចឹម៤៨ដួ/ សារ ក្នុង១ឆ្នាំ÷

ទ្រុង	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ	មករា	កុម្ភៈ
ទ្រុងទី១	ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់		
ទ្រុងទី២		ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់	
ទ្រុងទី៣			ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់	ចិញ្ចឹម	→	ចាប់លក់

១១-ស្ថានភាពប្រាក់ចំណេញប្រចាំខែ ÷ ឯកត្តាៈរៀល

ទ្រុង	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ	មករា	កុម្ភៈ	សរុប
ទ្រុងទី១	1,022,800			1,022,800			1,022,800			1,022,800			4,091,200
ទ្រុងទី២		1,022,800			1,022,800			1,022,800			1,022,800		4,091,200
ទ្រុងទី៣			1,022,800			1,022,800			1,022,800			1,022,800	4,091,200
សរុប													12,273,600

- ប្រាក់ចំណេញក្នុង១ឆ្នាំសម្រាប់ការចិញ្ចឹមមាន ១ទ្រុង = 4,091,200 រៀល
- ប្រាក់ចំណេញក្នុង១ឆ្នាំសម្រាប់ការចិញ្ចឹមមាន ៣ទ្រុង =12,273,600 រៀល

—•••••—